



## สารบัญ

คำนำสำนักพิมพ์

๙

คำนำผู้เขียน

๑๐

บทนำ

๑๑

ตอนที่ ๑ ภูมิ “ป้า” ข้าชื่อ “เบรม”	๒๗
“เบرم” คนเหนือคน	๒๙
เด็กปึก “อาม”	๓๔
เกลือจิ้มแมลี “ลูกป้าสุี้ป้า”	๔๐
“ยังเดิร์ฟอยู่ดุค”	๕๑
“มนิ” ทหารแก่ทรวงพล	๕๖
“ป้าเบرم” #๒	๖๓
“ป้า” ช่วยตัวเอง	๖๙
The Last War เดินพันแผ่นดิน	๗๕
“เอื้บ้า!”	๘๖
เมื่อทีมมองไม่เห็นกับสัญญาณพิเศษ	๙๓
ลอบลังหาร “ป้า”	๙๙

## ចនន័ែង “ខេប៉ែងនៃគតុររម្បទៅ”

១០៥

“ដ៏ការណា” ក្នុង “ខេប៉ែង”

១០៧

“តួកបា” ទរយគ

១១១

វិតាំនាន “តួកបា”

១១៤

ឯកបានកនុង “ជីវា”

១២១

ឯកបោរិនាយក

១៣៧

វត្ថុបាលុខុស “ជីវា”

១៣៨

“បា” មហាបុរុមុ

១៣៩

“មាតិ” ផែងចាន អោត

១៤០

លភគរាជាការណូវ

១៤៥

ធម្ម.សស. ផែងកនុងពាណិជ្ជកម្ម

១៥០

ពវរគ “ដោក លាយពរាង”

១៥៥

វវរូរូមពើរិយមា ១០

១៦២

ធម្មរារ “ីុន”

១៧១

ឱមរយ៉ាងឱ្យ “អុន មេន-ពុកម្បុន” ដីនំងតាមពាយពន្លឹក

១៧៦

## ចនន័ែង ៣ មីកូអាខេវ នកតាសង្គម

១៨៥

“នាយកេរង” ចាន “ពេលរា”

១៨១

គំតែងតុលិប

១៨៥

រូបឱ្យកេកអេលីបុណ្ណោះ ឬ “ពេលរា”

១៨៥

ចុប លាយ នេល!

១៩០៥

បីម! “ជនទុរកនលា” ឬ “គារបុរិបុរិ”

១៩១២

សំង្គ់ “ធម្មរា”

១៩១៨

តុលិនីន “ប្រុវិតិ”

១៩១៣

“ដំនឹងម៉ោង” ក្នុង “ពិន័េះ”

១៩១៨

ឱក “ពេលរា” ឬ “សុរីយុទ្ធឌ”

១៩៣៣

តីកតុតិ “ពេលរា”

១៩៣៨

## ចន្ទនី ៤ ភាគបុរាណឃើម

ប.សំរែម ក្នុង “ព. ព.” ពហារដើរាជីនី	២៤៥
“ប.ប្រជុំទី” លើគតិនាំងីន ហើវឈីសីម៉ោង	២៥៣
ពហារដើរាជីងី (បរិវិត)	២៦១
“គណនិត សាបិកុម្ភ” ឬយកុម្ភវសនា នៅពេលគោរព	២៦៦
រួយរាយនៃហើវឈីសីម៉ោង “ប៉ូម”	២៧៣
“ផលខេកសុទេប”	២៧៨
បរិវិតធើយប (អីកឡ៉ា)	២៨៨
“បូក” Never die	២៩៣
“ដីម៉ោង” ក្នុង “នំនែងឱេង”	៣០៦
គីកសីម៉ោង	៣១៧
ពហារជោ-ពហារឲ្យ ក្នុងគីកសីម៉ោង	៣២៣

បឋសនា

ភាគធម្មោះ

បរិវិតធម្មោះនៃគីកសីម៉ោង “ផលខេក”

ក្នុង “ការិយាល័យ”

បរិវិតធម្មោះ

៣២៧

៣៣១

៣៤៤